



ច្បាប់ ABLE និង CalABLE: ការផ្តល់ជូនជនដែលមានពិការភាពនូវសន្តិសុខហិរញ្ញវត្ថុច្រើនជាងមុន

California សម្រេចបានបទពិសោធន៍ជីវិតប្រសើរឡើង (CalABLE) គឺជាកម្មវិធីមួយដែលអនុញ្ញាតឱ្យជនដែលមានពិការភាពបង្កើតគណនី **ABLE** ដែលមានការអនុគ្រោះពន្ធ ដែលអនុញ្ញាតឱ្យពួកគេសន្សំប្រាក់រហូតដល់ទៅ \$100,000 ដោយមិនបាត់បង់អត្ថប្រយោជន៍សាធារណៈ ដូចជា SSI, SSDI និង Medi-Cal។ ប្រាក់ចំណូលក្នុងគណនីទាំងនេះមិនប្រឈមនឹងការបង់ពន្ធលើប្រាក់ចំណូលសហព័ន្ធ ឬពន្ធលើប្រាក់ចំណូលរដ្ឋ California ទេ ដរាបណាប្រាក់ចំណូលទាំងនេះត្រូវបានបង់ទៅលើ ការចំណាយនានាខាងពិការភាពដែលមានគុណវុឌ្ឍិ។ មុនពេលមាន **ច្បាប់ ABLE** សហព័ន្ធ បុគ្គលដែលទទួលបានអត្ថប្រយោជន៍ពិការភាពសាធារណៈមួយមិនអាចសន្សំលុយច្រើនជាង \$2,000 ដោយគ្មានឱ្យគេព្យួរអត្ថប្រយោជន៍របស់ពួកគេឡើយ។

សាវតា

- 🚩 ក្នុងឆ្នាំ 2014 ប្រធានាធិបតី Obama បានចុះហត្ថលេខាលើច្បាប់ Stephen Beck, Jr. **សម្រេចបានបទពិសោធន៍ជីវិតប្រសើរឡើង (IRC វាក្យខណ្ឌ 529A)។**
- 🚩 ក្នុងឆ្នាំ 2015 អង្គនីតិបញ្ញត្តិរដ្ឋ California បានបង្កើត **ក្រុមប្រឹក្សាសម្រាប់ California សម្រេចបានបទពិសោធន៍ជីវិតប្រសើរឡើង (CalABLE)** ដើម្បីអនុវត្តកម្មវិធី ABLE ក្នុងរដ្ឋ California ។

តម្រូវការនៃភាពអាចមានសិទ្ធិទទួល

ដើម្បីមានសិទ្ធិបង្កើតគណនី **ABLE** ឬ **CalABLE** បុគ្គលត្រូវតែមានពិការភាពមួយដែលបានចាប់ផ្តើមមុនអាយុ 26 ឆ្នាំ បើទោះជា **ABLE Age Adjustment Act (ច្បាប់កែសម្រួលអាយុ ABLE)** ត្រូវបានចុះហត្ថលេខានាពេលថ្មីៗចូលជាច្បាប់ ផ្លាស់ប្តូរអាយុនេះទៅ 46 ឆ្នាំវិញ ដែលចូលជាធរមានចាប់ពីថ្ងៃទី 1 ខែមករា ឆ្នាំ 2026។ ក្រៅពីនេះ បុគ្គលត្រូវតែមានយ៉ាងហោចណាស់លក្ខណៈវិនិច្ឆ័យមួយក្នុងចំណោមលក្ខណៈវិនិច្ឆ័យខាងក្រោម៖

- 🚩 មានសិទ្ធិទទួលបានប្រាក់ចំណូលរបបសន្តិសុខបន្ថែម (SSI) ឬធានារ៉ាប់រងលើពិការភាពនៃរបបសន្តិសុខសង្គម (SSDI) ដោយសារពិការភាពរបស់ពួកគេ ឬ
- 🚩 អាចផ្តល់ "ការបញ្ជាក់ដោយខ្លួនឯង" អំពីពិការភាពរបស់ពួកគេ និងរោគវិនិច្ឆ័យ។ នេះមានន័យថា បុគ្គលមានរោគវិនិច្ឆ័យជាលាយលក្ខណ៍អក្សរ និងមានចុះហត្ថលេខាពីគ្រូពេទ្យ ដែលមានអាជ្ញាបណ្ណត្រឹមត្រូវ ដែលអាចរកបានតាមសំណើ។

វិភាគទានចូលក្នុងគណនី

វិភាគទានចូលក្នុងគណនី ABLE មួយ បច្ចុប្បន្នត្រូវបានកំណត់ត្រឹម **\$19,000** ក្នុងមួយឆ្នាំ ហើយអាចចូលរួមដោយគ្រួសារ មិត្តភក្តិ ឬអ្នកទទួលបានប្រយោជន៍ផ្ទាល់។ ប្រាក់ចំណូលក្នុងគណនីត្រូវបានអនុញ្ញាតឱ្យបង្កើនដោយឥតគិតពន្ធ និងការដកប្រាក់ ប្រសិនបើប្រាក់ចំណូលទាំងនោះត្រូវបានអនុវត្តលើការចំណាយនានាខាងពិការភាពដែលមានគុណវុឌ្ឍិ ក៏ឥតគិតពន្ធផងដែរ។

បច្ចុប្បន្នភាពនាពេលថ្មីៗនេះ ដែលប៉ះពាល់ដល់វិភាគទានចូលក្នុងគណនី មានដូចខាងក្រោម៖

ច្បាប់ការងាររបស់ ABLE: ម្ចាស់គណនី ABLE ទាំងឡាយណាដែលធ្វើការ អាចមានសិទ្ធិចូលរួមលើស \$19,000 នៃកម្រិតប្រាក់វិភាគទានប្រចាំឆ្នាំ រហូតដល់ទៅ \$15,060 បន្ថែម ដោយអាស្រ័យលើប្រាក់ចំណូលដុលរបស់ពួកគេ។ ប្រាក់វិភាគទានដែលគេអនុញ្ញាតបន្ថែមទាំងនេះនឹងត្រូវកំណត់ចំពោះប្រាក់វិភាគទានដែលបានបង់ដោយម្ចាស់គណនី នៅពេលពួកគេ ឬនិយោជករបស់ពួកគេ មិនកំពុងបង់ប្រាក់វិភាគទានទៅគម្រោងចូលនិវត្តន៍នៅឡើយតាមប្រតិទិននោះ។

ច្បាប់ផែនការហិរញ្ញវត្ថុ ABLE: មូលនិធិក្នុងគណនីប្រាក់សន្សំសម្រាប់សិក្សានៅមហាវិទ្យាល័យ 529 អាចត្រូវបានរុញចូលក្នុងគណនី ABLE ដោយគ្មានបង់ពន្ធ ឬការពិន័យណាមួយ ប្រសិនបើអ្នកទទួលបានប្រយោជន៍ គឺជាមនុស្សតែមួយក្នុងគណនីទាំងពីរ។ មូលនិធិដែលត្រូវផ្ទេរនៅតែត្រូវប្រឈមនឹងការកំណត់ប្រាក់វិភាគទានប្រចាំឆ្នាំរបស់ ABLE ។

ខែមករា ឆ្នាំ 2025

ក្រេឌីតរបស់អ្នកសន្សំប្រាក់៖ ម្ចាស់គណនី ABLE ដែលបានចូលរួមជាប្រាក់ចំណូលផ្ទាល់ខ្លួនរបស់ពួកគេទៅក្នុងគណនី ABLE អាចមានសិទ្ធិទទួលបានផលប្រយោជន៍ពីភាគចំណេញក្រោយការកាត់ពន្ធលើប្រាក់វិភាគទានសន្សំសម្រាប់ការចូលនិវត្តន៍ ឬ “ក្រេឌីតរបស់អ្នកសន្សំប្រាក់”។ ព័ត៌មានបន្ថែមអំពីក្រេឌីតរបស់អ្នកសន្សំប្រាក់ រាប់ទាំងតម្រូវការនៃភាពអាចមានសិទ្ធិទទួល អាចរកបាននៅលើ [វេបសាយរបស់ IRS](#)។

ការចំណាយនានាខាងពិការភាពដែលមានគុណវុឌ្ឍិ

ការចំណាយមួយត្រូវបានចាត់ទុកថាមាន “គុណវុឌ្ឍិ” នៅពេលការចំណាយនោះទាក់ទងនឹងពិការភាពរបស់បុគ្គល ហើយជួយពួកគេឱ្យរក្សា ឬធ្វើឱ្យប្រសើរឡើងដល់សុខភាព ភាពឯករាជ្យម្ចាស់ការ ឬគុណភាពជីវិតរបស់ពួកគេ។ ការចំណាយនានាខាងពិការភាពដែលមានគុណវុឌ្ឍិ មិនរឹតត្បិតចំពោះការចំណាយខាងវេជ្ជសាស្ត្រឡើយ។ ការចំណាយទាំងនោះអាចរួមបញ្ចូល ការចំណាយសម្រាប់ការរស់នៅជាសាធារណៈ ដូចជា ការចំណាយសម្រាប់ការអប់រំ លំនៅដ្ឋាន ការដឹកជញ្ជូន ជំនួយខាងរកការងារ សុខភាព ការបង្ការ និងភាពមានសុខភាពល្អ បច្ចេកវិទ្យាជំនួយ សេវាកម្មហិរញ្ញវត្ថុ ការកែលម្អផ្ទះ និងសេវាកម្មបុណ្យសព។

លក្ខណៈពិសេសរបស់គណនី CalABLE

ក្រុមប្រឹក្សារបស់ CalABLE បានកំណត់ពីលក្ខណៈពិសេស និងអត្ថប្រយោជន៍របស់គណនីនៅរដ្ឋ California រួមមាន៖

- ❖ លទ្ធភាពចូលរួមបង់វិភាគទានដោយស្វ័យប្រវត្តិតាមរយៈការកាត់ជាទៀងទាត់ ពីគណនីធនាគារមួយ
- ❖ ដាក់ប្រាក់តាមអនឡាញ ឬតាមមូលប្បទានបត្រ រាប់ទាំងវិភាគទានពីសមាជិកគ្រួសារ និង/ឬ មិត្តភក្តិ
- ❖ ដាក់ប្រាក់ដោយផ្ទាល់នៃអត្ថប្រយោជន៍ SSA/SSI
- ❖ ការប្រើប្រាស់បណ្ណគណនីបង់មុន និង
- ❖ ថ្លៃសេវាដែលមានលក្ខណៈប្រកួតប្រជែង និងជម្រើសវិនិយោគផ្សេងៗ។

ចូលទៅកាន់ CalABLE.ca.gov សម្រាប់ព័ត៌មានអំពីរបៀបបើកគណនី និងជម្រើសវិនិយោគ/ថ្លៃសេវា។

ច្បាប់ដែលបានចុះហត្ថលេខាដោយអភិបាល ចែងពីចំណុចសំខាន់ៗដូចខាងក្រោម៖

- ❖ គណនី CalABLE របស់រដ្ឋ California នឹងមិនប្រឈមនឹងការទាមទារវិញពី Medi-Cal (SB 218) ទេ។
- ❖ CalABLE នឹងក្លាយជាកម្មវិធីថ្នាក់ជាតិ ដែលអនុញ្ញាតឱ្យមានការចូលរួមពីរដ្ឋទាំងឡាយដែលនៅក្រៅរដ្ឋ California (AB 384)។
- ❖ គណនី CalABLE គឺដកចេញពីការអនុវត្តសាលក្រមពិន័យជាប្រាក់ (AB 688)។



កម្មវិធី ABLE នៅទូទាំងសហរដ្ឋអាមេរិក

កម្មវិធី ABLE មួយចំនួនអនុញ្ញាតឱ្យពលរដ្ឋដែលរស់នៅក្រៅរដ្ឋ បើកគណនី ABLE មួយបាន។ ដើម្បីស្វែងយល់អំពីកម្មវិធី ABLE របស់រដ្ឋផ្សេង អ្នកអាចប្រើឧបករណ៍នេះដើម្បីប្រៀបធៀប៖ ablenrc.org/compare-states។